



L202503050121TD3887

ថ្ងៃអង្គារ ១១ កើត ខែ ឃ្មុំ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២៥

សេចក្តីណែនាំ
ស្តីពី

នីតិវិធីនៃការប្រកាសចំណូលរបស់សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម
ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing)

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រកាសលេខ ១០៨០ សហវ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រីជា អភិបាល បណ្ឌិត ឬកម្មសិទ្ធិករសហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ឱ្យបានជ្រាបថា ស្របតាម ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍមុខងារ “បញ្ជីចំណូលពីល្បែងពាណិជ្ជកម្ម” ក្នុង ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) រួចរាល់ ក្នុងគោលបំណង អនុញ្ញាតឱ្យសហគ្រាស មានសកម្មភាពអាជីវកម្មល្បែងពាណិជ្ជកម្ម អាចធ្វើការប្រកាសនិងបង់ប្រាក់ពន្ធនៅក្នុងប្រព័ន្ធ e-Filing ប្រកបដោយ ភាពងាយស្រួល ឆាប់រហ័ស សុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមណែនាំអំពីនីតិវិធី និងការប្រើប្រាស់មុខងារនេះ ដូចខាងក្រោម៖

I. គោលការណ៍ និងនីតិវិធីនៃការគណនាចំណូលសរុបពីល្បែងប្រចាំថ្ងៃ

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម សហគ្រាសដែលប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម ត្រូវធ្វើការប្រកាស និងបង់ប្រាក់ពន្ធលើចំណូលពីល្បែងពាណិជ្ជកម្មនិងចំណូលផ្សេងៗ ជូនអគ្គនាយកដ្ឋានពន្ធដារ ឱ្យបានត្រឹមត្រូវ និងតាមពេលកំណត់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ចំពោះនីតិវិធីនៃការគណនាចំណូលសរុបពីល្បែងពាណិជ្ជកម្ម លោក លោកស្រី ជាអភិបាល បណ្ឌិត ឬ កម្មសិទ្ធិករសហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវអនុវត្តស្របតាមប្រកាសលេខ ១០៨០ សហវ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្តីពីវិធាន និងនីតិវិធីសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្ម។

II. ការប្រើប្រាស់ប្រព័ន្ធ

លោក លោកស្រី អាចចូលប្រកាសចំណូលពីអាជីវកម្មល្បែងពាណិជ្ជកម្ម នៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធ អាជីវកម្មតាមអនឡាញ (e-Filing) ដោយអនុវត្តតាមជំហានដូចខាងក្រោម៖

ជំហានទី១៖ ចូលប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) ដោយប្រើប្រាស់គណនី និងអនុវត្តនីតិវិធីដូចគ្នាទៅនឹងការប្រកាសពន្ធអាជីវកម្មប្រចាំខែ ដែលធ្លាប់បានអនុវត្តកន្លងមក។

ទំព័រ ១ នៃ ២



L202503050121TD3887

ជំហានទី២៖ ចូលមុខងារ “បញ្ជីចំណូលពីល្បែងពាណិជ្ជកម្ម” បន្ទាប់មកចុចលើមីនុយ “ប្រតិបត្តិការចំណូលប្រចាំថ្ងៃ” ជ្រើសរើសសាខាសហគ្រាស កាលបរិច្ឆេទ(ខែ-ឆ្នាំ) និងបញ្ចូលប្រតិបត្តិការនៃចំណូលប្រចាំថ្ងៃ និងព័ត៌មានតម្រូវទៅតាមប្រភេទល្បែងនីមួយៗ រួចចុចប៊ូតុង “រក្សាទុក”។

ជំហានទី៣៖ ពិនិត្យ និងផ្ទៀងផ្ទាត់ប្រតិបត្តិការដែលបានបញ្ចូលសរុបក្នុងខែត្រូវប្រកាស ដោយចុចលើមីនុយ “ប្រតិបត្តិការចំណូលសរុបប្រចាំខែ” រួចជ្រើសរើសកាលបរិច្ឆេទ(ខែ-ឆ្នាំ) និងចុចប៊ូតុង “ស្វែងរក” ក្រោយពិនិត្យ និងផ្ទៀងផ្ទាត់រួចរាល់ សូមចុចប៊ូតុង “រក្សាទុក” នោះប្រព័ន្ធនឹងបញ្ជូនទិន្នន័យទៅបញ្ជីទិន្នន័យប្រតិបត្តិការ-លក់ “ការលក់ទំនិញ និងសេវា(ធាតុចេញ)” ដោយស្វ័យប្រវត្តិ។

ជំហានទី៤៖ ចូលមុខងារ “បញ្ជីប្រកាសពន្ធប្រចាំខែ” ដើម្បីបន្តនីតិវិធីប្រកាសពន្ធដូចគ្នាទៅនឹងការប្រកាសពន្ធអាជីវកម្មប្រចាំខែ ដែលធ្លាប់បានអនុវត្តកន្លងមក។

បន្ថែមពីនេះ លោក លោកស្រីអាចត្រួតពិនិត្យរបាយការណ៍ដែលបានប្រកាសនៅក្នុងមុខងារនេះ ដោយចុចលើមីនុយ “របាយការណ៍ចំណូលពីល្បែងពាណិជ្ជកម្ម” និងអាចទាញយករបាយការណ៍ជាទម្រង់ Excel ដោយចុចប៊ូតុង “ទាញទិន្នន័យជា Excel” ឬបោះពុម្ពដោយចុចប៊ូតុង “បោះពុម្ពរបាយការណ៍”។

ដើម្បីឈ្ងុងយល់បន្ថែមអំពីនីតិវិធីខាងលើ អ្នកប្រើប្រាស់អាចអានសៀវភៅណែនាំស្តីពីការប្រើប្រាស់មុខងារបញ្ជីចំណូលពីល្បែងពាណិជ្ជកម្ម ដែលមាននៅលើគេហទំព័រ <https://www.tax.gov.kh> ឬទូរស័ព្ទមក GDT Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដែលចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android ឬតាមរយៈ Telegram Channel ព័ត៌មានពន្ធដារកម្ពុជា។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្មទាំងអស់ យកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ប្រតិភូរាជរដ្ឋាភិបាល



អគ្គនាយកដ្ឋានពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ
គង់ វិបុល

Telegram Channel
ព័ត៌មានពន្ធដារកម្ពុជា



@GDTCAMBODIANEWS